

ថ្ងៃទី 14 ខែសីហា ឆ្នាំ 2021

បទបញ្ជាឱ្យស្នាក់នៅផ្ទះ សម្រាប់តាមតំបន់នៅរដ្ឋ NSW ចាប់ពីម៉ោង 5 ល្ងាចនៅថ្ងៃនេះ

ដើម្បីការពារប្រជាជននៅរដ្ឋ NSW ពីការវិវត្តន៍នៃការឆ្លងរាតត្បាតនៃ COVID-19 ការដាក់កំហិតថ្មីនឹងត្រូវបាន ដាក់ឱ្យដំណើរការសម្រាប់តាមតំបន់នៅរដ្ឋ NSW ទាំងអស់ ដោយមានប្រសិទ្ធភាពចាប់ពីម៉ោង 5 ល្ងាចយប់នេះ រហូតដល់ម៉ោង 12.01 ព្រឹក ថ្ងៃអាទិត្យ ទី 22 ខែសីហា ឆ្នាំ 2021។

បន្ទាប់ពីមានឱវាទសុខាភិបាលដែលបានធ្វើបច្ចុប្បន្នភាពពីប្រធានមន្ត្រីសុខាភិបាលរដ្ឋ NSW វេជ្ជបណ្ឌិត Kerry Chant បទបញ្ជាឱ្យស្នាក់នៅផ្ទះនឹងអនុវត្តចំពោះមនុស្សទាំងអស់ ដែលរស់នៅតាមតំបន់នៅរដ្ឋ NSW។

នេះមានន័យថារដ្ឋ New South Wales ទាំងមូលនឹងស្ថិតនៅក្រោមការដាក់កំហិតឱ្យស្នាក់នៅផ្ទះចាប់ពីម៉ោង 5 ល្ងាចនៅថ្ងៃនេះ។

បទបញ្ជាថ្មីនេះនឹងជំនួសបទបញ្ជាណាមួយដែលមានស្រាប់នៅតាមតំបន់នៅរដ្ឋ NSW។

មនុស្សគ្រប់រូបត្រូវតែស្នាក់នៅផ្ទះ ប្រសិនបើពួកគេមិនមានហេតុផលសំខាន់សមស្របមួយ ដើម្បីចាកចេញពីផ្ទះ។ ពួកគេក៏មិនអាចមានអ្នកមកលេងផ្ទះពួកគេដែលមកពីខាងក្រៅ គ្រួសាររបស់ពួកគេបានទេ រួមទាំងគ្រួសារ និងមិត្តភក្តិរបស់ពួកគេផង។

ប្រជាជននៅតែអាចមានអ្នកមកលេងម្នាក់នៅពេលមួយដងដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នកថែទាំ ឬផ្តល់ការថែទាំ ឬផ្តល់ជំនួយ ឬសម្រាប់ហេតុផលអាណិតអាសូរ រួមមានមនុស្សពីរនាក់ដែលស្ថិតនៅក្នុងទំនាក់ទំនងជាមួយគ្នា ឬប៉ុន្តែមិនរស់នៅជាមួយគ្នា។

កន្លែងបដិសណ្ឋារកិច្ចទាំងអស់ត្រូវតែបិទចំពោះសាធារណៈជន រួមមានភ្ញៀវស្រា ភោជនីយដ្ឋាន និងហាងកាហ្វេ លើកលែងតែកន្លែងលក់ម្ហូបរេចខ្ចប់។

បរិវេណអគារលក់រាយតម្រូវឱ្យបិទ លើកលែងតែ៖

- ផ្សារទំនើប (supermarkets) និងហាងលក់គ្រឿងទេស,
- ហាងលក់ដែលភាគច្រើនលក់ម្ហូបអាហារ ឬភេសជ្ជៈ ឧទាហរណ៍កន្លែងលក់សាច់ ហាងនំប៉ង ហាងលក់ផ្លែឈើ និង ហាងលក់ម្ហូបចម្អិនស្រាប់ ឬប៉ុន្តែមិនរួមបញ្ចូល ភោជនីយដ្ឋាន ឬហាងកាហ្វេទេ។
- កន្លែងឱសថការី និងឱសថស្ថាន
- បញ្ជីនានា
- ហាងលក់ដែលភាគច្រើនលក់សម្ភារផ្គត់ផ្គង់ការិយាល័យ ការផ្គត់ផ្គង់សត្វចិញ្ចឹម ហាងលក់កាសែត ទស្សនាវដ្តី និងសម្ភារៈការិយាល័យ ការផ្គត់ផ្គង់គ្រឿងស្រវឹង ការផ្គត់ផ្គង់សម្ភារសម្ភពនិងទារក ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ឬឱសថ
- បរិវេណអគារលក់ម្ហូបអាហារ និងភេសជ្ជៈ ប៉ុន្តែលក់តែម្ហូបរេចខ្ចប់
- កន្លែងលក់នៅបរិវេណអគារច្រកទ្វារបន្ទប់ក្រោមអគារ ប៉ុន្តែលក់តែម្ហូបរេចខ្ចប់
- ការផ្គត់ផ្គង់សម្ភារគ្រឿងដែក និងសម្ភារសាងសង់
- ការផ្គត់ផ្គង់សម្ភារសម្រាប់រៀបចំទេសភាព
- ការផ្គត់ផ្គង់នៅតាមជនបទ
- កន្លែងលក់ឈើ (timber yards)
- មជ្ឈមណ្ឌលសួនច្បារ និងកន្លែងបណ្តុះកូនរុក្ខជាតិ
- បរិវេណអគារជួលយានជំនិះ មិនរួមបញ្ចូលបរិវេណអគារនានាដែលយានជំនិះត្រូវបានលក់ទេ។
- ហាងនានាដែលភាគច្រើនអនុវត្តនូវការជួសជុលទូរសព្ទដៃ។

មេឌីា **NSW HEALTH** Media

ទូរសព្ទ 02 9391 9121 ក្រោយម៉ោងធ្វើការ។ ទូរសារ 02 9962 9890 02 9391 9575 គេហទំព័រ www.health.nsw.gov.au

healthdirect AUSTRALIA – providing expert health advice 24 hours a day to NSW residents – Tel. 1800 022 222

សេវានៅតាមស្ថានីយ ធនាគារ ការិយាល័យប្រៃសណីយ៍ កន្លែងបង់ប្រាក់ដើម្បីប្រើម៉ាស៊ីន
បោកកាក់ និងកន្លែងបោកកាក់ស្នូតអាចនៅតែបើកបាន។

អ្នកណាក៏ដោយដែលចាកចេញពីផ្ទះរបស់ពួកគេត្រូវតែកាន់ម៉ាស់មកជាមួយនៅគ្រប់ពេល
ទាំងអស់។ ម៉ាស់ទាំងនោះត្រូវតែពាក់នៅពេលអ្នកធ្វើការនៅក្រៅអគារ ដោយបុគ្គលិក
សាលារៀនទាំងអស់ ដោយមនុស្សទាំងអស់ដែលស្ថិតនៅក្នុងផ្សារនៅក្រៅអគារ
ជួរហាងលក់ទំនិញក្រៅអគារ និងនៅកន្លែងតម្រង់ជួរនៅក្រៅអគាររង់ចាំសម្រាប់ផលិតផល
នានា ដូចជាការហ្វេនីងម្ហូបអាហារ។

រាល់និយោជកនៅទូទាំងរដ្ឋ NSW ត្រូវតែឱ្យនិយោជិករបស់ពួកគេធ្វើការពីផ្ទះ ប្រសិនបើ
វាមិនមែនជាការអាចអនុវត្តបានសមហេតុផល។

វាជាការសុំទោសសមហេតុផលដើម្បីចាកចេញពីផ្ទះរបស់អ្នកដើម្បីទៅធ្វើការ – ប៉ុន្តែតែ
ប្រសិនបើវាមិនអាច អនុវត្តបានដើម្បីធ្វើការពីផ្ទះ។

នឹងមាន 'រយៈពេលព្រះគុណ' មួយថ្ងៃ សម្រាប់អាពាហ៍ពិពាហ៍ និងពិធីបុណ្យសពដែលបាន
បានក្រោងទុកនៅតាមតំបន់នានា ដែលនៅមិនទាន់អាស្រ័យទៅតាមការបិទខ្ទប់នៅឡើយ។
ព្រឹត្តិការណ៍ទាំងនោះអាចបន្តទៅទៀតរហូតដល់ម៉ោង 12.01 ព្រឹក នៅថ្ងៃចន្ទ ទី 16 ខែសីហា
ឆ្នាំ 2021 ប៉ុន្តែមានភ្ញៀវដែលមកពីតំបន់នានាដែលមិនទាន់អាស្រ័យទៅតាមការបិទខ្ទប់
នៅឡើយតែប៉ុណ្ណោះ។ ចាប់ពីថ្ងៃចន្ទទៅ សេវាកម្មពិធីបុណ្យសព និងសេវាកម្មចងចាំតូចៗ
មានមនុស្សតែ 10 នាក់ប៉ុណ្ណោះ (មិនរួមបញ្ចូលមនុស្សដែលកំពុងដឹកនាំសេវាកម្មទេ) នឹងត្រូវ
បានអនុញ្ញាត។

សុខាភិបាល NSW Health ជំរុញឱ្យប្រជាជនបន្តបង្ហាញខ្លួនដើម្បីធ្វើតេស្តទោះបីជា
មានរោគសញ្ញាស្រាលបំផុត ដូចគ្រុនរងារក៏ដោយ។

មានទីតាំងធ្វើតេស្តរក COVID-19 ជាង 440 កន្លែងនៅទូទាំងរដ្ឋ NSW
ដែលទីតាំងទាំងនោះភាគច្រើន បើកប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។
ដើម្បីស្វែងរកគ្លីនិកធ្វើតេស្តរបស់អ្នកដែលជិតបំផុត សូមចូលមើល [គេហទំព័ររបស់យើង](#)

បទបញ្ញត្តិពិសេសនៅតែដំណើរសម្រាប់តំបន់រដ្ឋាភិបាលនៅតាមមូលដ្ឋាន [ដែលបានរងប៉ះពាល់](#)
នៅក្នុងមហាតំបន់ស៊ីដនីយ៍ (Greater Sydney)។

សម្រាប់ព័ត៌មានបន្ថែម សូមមើល nsw.gov.au/covid-19/rules។